

អ៊ីជីបណ្តុះត សុវត្ថិភាព

ខ្ញុំមិនចង់ទៅជួយបង្ក្រពេទ្យទេ!



រៀបចំ  
សុវត្ថិភាព

ខ្ញុំមិនចង់ទេជាអ្នកប្រើពេលវេលា !

# ខ្ញុំមិនចង់ទៅជួលបាត់ទ្វាងទេ!

**ISBN 978-65-87107-62-2**

**ក្រុមសម្រាប់:** Lais Junqueira, Cristiane Tavares, Tiago Dalcin, Helen Haskell, Hussain Jafri, Regina Kamoga.

**របៀបរោង:** Pedro de Luna

**ប្រធានសេវា:** Isabel Freire

**Elsevier Foundation:** Ylann Schemm, Domiziana Francescon and Maha Rhannam

**អ្នកគ្រប់គ្រងគោលដៅ:** Lais Junqueira

**សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង:**

The Elsevier Foundation

<https://elsevierfoundation.org/>

and World Patients Alliance

<https://www.worldpatientsalliance.org/>

សម្រាប់ទោកទងអ្នកគួរសូមសរស់រោង | [illustrecomunicacao@gmail.com](mailto:illustrecomunicacao@gmail.com)

## ខ្ញុំមិនចង់ទៅជួលបាត់ទ្វាងទេ

© 2024 by Elsevier Foundation and World Patients Alliance មានភាគចាប់ផ្តើម CC BY-NC-ND 4.0 ដើម្បីមើលច្បាប់អាជ្ញាប់ណាន់ សូមចូលទៅកាន់

<https://creativecommons.org/licenses/by-nc-nd/4.0/>

មូលនិធិ អេលស៊ែវ (Elsevier) និងសម្រួលអ្នកជីពិភាក្សាការណ៍សហគ្រាន់ដើម្បីចេញផ្តាយសៀវភៅ មួយសម្រាប់ក្នុងរបៀបបង្ហាញស្ថិតិភាពអ្នកជីនី។ យុទ្ធសាស្ត្រនៃមានគោលបំណងលើកកម្មសំណែនៗនឹងសុខភាពរបស់កុមារាតាមសាលាថោយវេណានាំរួចរាល់ក្នុងការណ៍សុវត្ថភាពអ្នកជីនី នៅយុទ្ធសាស្ត្រនៃការងារបែងចែកអ្នកជីនី និងអនុវត្តការថែរក្សាសុខភាពដោយមានសុវត្ថភាព។ លើសពីនេះឡើតនៅពេលបង្ហាញសៀវភៅ និងបង្ហាញសៀវភៅនៃក្នុងការងារបែងចែកអ្នកជីនី និងអនុវត្តការថែរក្សាសុខភាពដោយមានសុវត្ថភាព។

យុទ្ធសាស្ត្រនៃសង្ឃឹមថានឹងបង្ហាញសៀវភៅនៃក្នុងការងារបែងចែកអ្នកជីនី និងអនុវត្តការថែរក្សាសុខភាពដោយមានសុវត្ថភាព។

លី និង វី គឺជាបងប្រនេកេះ  
ហើយពួកគេគឺស់នៅជាមួយលោកយាយរបស់ពួកគេ។

នៅថ្ងៃសែលមួយ នៅតាមផ្លូវមកពីសាលាដំរើញ លីគឺពិតជាសៀលស្តីមស្តាត់  
ហើយ វី គឺពិតថាលីគឺខុសម៉ែកពីធម្ពាតា។

-លី ហេតុអ្នីបាននឹងសៀលស្តីមស្តាត់ម៉ែន? តើដីមានរឿងអ្នីទេ?




- ខំមិនដឹងទេ...ខំបានដូលនៅសាលាអ៉ែមុន  
ហើយធ្វើដឹងខ្សែករបួស ខំបានលាក់វាតីលោកយាយ  
ព្រោះខ្ញុំគិតថា តាត់នឹងមិនសប្តាយចិត្តជាមួយខ្ញុំទេ។

លីបង្កាញរបស់នាងទៅបង្ក្រើរបស់នាង៖ របួសនោះ  
គឺក្រហមខ្សោះដាស់។



ដោយការបេងជាចិត្តជួយបុន្ថែមបានស្របស់នាង វិក្សប្រាប់  
លោកយាយរបស់ពួកគេនូវអ្នក  
ដែលបានកែតទ្វីងចំពោះលី...



- កំខ្លាចអីលើ ថែស្រីសំណាប់ចិត្ត!  
យាយនឹងសម្ងាត់ដំបោនៅលើធីដើរបស់ឯង  
ជាមួយសាបិនិងទីកស្សាត។



អ្ន! តើវានឹងយើខាំងទេ? លីស្សរ

- កំបារម្បអី វានឹងយើបនិច បុន្តែយាយនឹងប៉ះវាសាល។  
ហេកយាយបន្ទាប់មកនិយាយថា៖  
វានឹងលូបំផុតបើយើងនាំលីទោត្តិនិកអ៊ីដួចបណ្តិត  
ព្រោះគ្រួញយល់ពីរបៀបព្យាបាលដំឡើនេះជាងពួកយើង។




លី ពុជ្ជេះករត់ទៅ  
បន្ទប់បស់នាងហើយ  
ចាក់សោរខននាងនៅក្នុង  
បន្ទប់បស់នាង។

ខ្មែនចង់ទៅជូបគ្រោ  
ពេឡ្យទេ!




ភាម នោះ លីយ៉ី ពន្លឹង ពល់បែកង  
ហើយនរណាម្នាក់ជាមួយនឹងស្តាម ពុំមស្រស់  
ស្ថូត លេចចេញមក នៅចំពីមុខនាង។ នោះគឺជា  
ដុកទៀវ សេហ្វិត!



-ខ្ញុំតើជា ដុកទេ សេប្បី  
ហើយខ្ញុំមកទីនេះដើម្បីធ្វើឯការណាលដំឡើរបស់អង់។  
លី ក្រោពីការឈើចាប់ពីដំឡើរបស់អង់  
តើអីដែលអាការ៖អ្នីធ្វើដេរ?


ដុកទេ សេប្បី...  
ខ្ញុំមិនដឹងថាគ្រោប់បងបែបណាមេ...





- យើងត្រូវការ “ស្តាប់”  
 ទៅអ្នីដែលរាងកាយយើង  
 ចង់ប្រាប់យើង។  
 បិទភ្លើករបស់នឹង  
 ហើយគឺតិចពីធ្វើកនឹមួយ។  
 នេរកាយរបស់នឹងចាំនាស់។  
 តើនឹងមានអារម្មណ៍កៅខនទេ?  
 តើនឹងមានអារម្មណ៍អិស្សកំម្មោងទេ?  
 តើនឹងមានអ្នីឈើចាប់  
 ក្រោពីដើងរបស់នឹងទេ?  
 ឯងគូរតែប្រាប់គ្រោពទេពីអ្នីដែលរាងមាន  
 អាការ់ខ្ពស់មេកំពុងមុន។


កំខ្មែរ  
 គ្រោពទេពីនៅទៅនៅ៖នឹងជួយឯង  
 អោយជាតិរបួសនិងជួយឯង  
 អោយមានអារម្មណ៍លួជាងមុន។



ដោយការជំរូញទីដុកទៀវសេហ្វធិ  
លីចានចេញទីបន្ទប់របស់នាង  
ហើយកាន់ដែលាកយាយរបស់នាង  
ទៅធ្លីបគ្គុពេឡូទាំងអស់គ្មាន

លី ចងចាំពាក្យដែលដូកទេរ សេហ្វធីបានប្រាប់  
ហើយនាងក៏ប្រាប់អាការ៖របស់នាង ឡាកានត្រួចទេរៗ


— ខ្លួនអារម្មណ៍ថា ភេទន  
រែកក៏ពើស ឃើញប៉ែនិងអស់ក៏ម៉ាង  
ខ្សែពិធីមុខ ក្រាយពីខ្លួនប៉ែន  
ដោយបាបចេញ ឡើ ៣ ម៉ោង ហើយដើងខ្លួនយើ។




- អរគុណា ដែលប្រាប់ពីអាការ៖ របស់ឯងយើងក្រោះក្នុយ!  
វាសាប់ឡើងជាដាច់ប្រហែលជាត្រូនកៅ  
ត្រូនិកោមាននៃយថា វងកាយរបស់ឯងកើតាំងអស់  
នៅក្នុងការធ្វើយកបឡើងការផនេមេភោត្ត។  
គោះ យើងនឹងពិនិត្យមើលកម្មវិបស់ឯងជាមួយទេម្មីត្រន់។



គ្រោពេទ្យ  
ព័ន្ធល់ឡាកាន់លីនិងលោកយាយរបស់លីចា  
លើគ្រួនភ្លែបន្ទិចហើយរបុសនេះមានសញ្ញានៃការ  
ឆ្លងមេរោគ។



– គ្រោពឡនិយាយ៖ សាកស្របម៉ែតា  
រងកាយរបស់នឹងដូចជាប្រាសទម្លៃយ



- ស្ថិតិថាគ្នុងបន្ទាន់ដែលការពារមេរោគ  
នៅពេលដែលជួនមានបុសបុសដំឡើ អ្នកមានកោសិកាតិសែសណ្ឌ់ស  
ដែលរត់យើងប្រញប់ប្រញលីដូចជាពាណាន ដើម្បីយកឈ្មោះសត្វវា




-បីន្ទែប្រសិនបើ របួសបុងចែកនោះមុតដ្ឋាន  
បុមានមេហ៍គតថ្វីន  
ពេលខ្លះកៅសិកាតិសែសណិតនោះក៏ត្រូវការជំនួយដើរ។



ប្រសិនបើមានមេរភាពត្រួវចូលទៅក្នុងរប្បសប្បដំបោះនៅ:  
វាអាចបណ្តាលអោយហើម  
ហើយងារប្រព័លជាមានអាការ: ឱ្យអាណាពក់  
នេះហើយហេត្តមេរភាព។  
នេះហើយជាមួលហេតុសំខាន់។  
ត្រូវសម្រាតរប្បសអោយបាននាប់តាមដែលអាចធ្វើបាន  
និងស្ថាប់ទៅនឹងអ្នដែលភាងកាយយើងកំពុងតែប្រាប់យើង  
ដូច្នេះយើងអាចការពារប្រាសាទរបស់យើងអោយនឹងមាំ  
និងមានសុខភាពល្អបាន។






គ្រួចទោកទីកអាល់កុលពិស់សម្បយហេរ  
ថា “ថ្វាំសម្ងាត់បេរោត” ដើម្បីសម្ងាតរបួស។


- តើវានឹងយើខ្ចាំងទេ?

- កំបារម្មអី ឱ្យនឹងសម្ងាតរបួសត្រូវ!

គ្រួចទេរ បានជាក់ច្នាំសម្ងាប់មេភេទសុត  
បន្ទាប់មកជាក់ច្នាំមេភ្លើក្តីបន្ទិចនៅលើដើម្បីរបស់លី  
ហើយតាត់អោយច្នាំឡើលី  
ដើម្បីការពារពីការផ្តល់មេភេទ។

– លី, វាសំខាន់ណាស់ក្នុងការថែរបុសរបស់ឯងអោយស្ថាត  
សុតនិងលេបច្នាំតាមដើម្បីបញ្ចារបសិទ្ធភាព  
ដែបច្នាំទាំងអស់នេះរហូតដល់អស់  
ដើម្បីធ្វាកដថាយើងបានសម្ងាប់មេភេទទាំងអស់  
ហើយប្រសិនបើកម្មានឯងទេវិនកោរជានេះ  
បុមានអាការ៖ មិនស្រួល សូមមកទៅនេះមួយទៀត។






នៅថ្ងៃ៖ វីកំពុងចាំងរបស់លើ  
ពួកគេអេបត្តានិងអង្គុយចុះលេងជាមួយនឹងប្រាសានរបស់ពួកគេ។

- តើវាគូររាយខ្លាចទេ?
- ទេ, វាទិតជាលូណាស់!

ចាប់ពីពេលនេះទៅខ្លួនឯងប្រាប់មនុស្សចាត់នៅពេលខំមានរបីសប្ប  
មិនស្រួលខ្លួន អរគុណកដិលប្រាប់លោកយាយអោយខ្លួន។

ភាគមុខនោះ ពន្លឹះពណ៌រប់គេងក៏ចាំងចេញពីប្រាសាទ  
លើសម្បិះដែលទៅក្នុងប្រាសាទហើយក៏រកយើងសារម្មយៈ  
“ជូនចំពោះលើនិងវិអ្នកទាំងពីរបានធ្វើកិច្ចការដើរស្ថាយម្មយៈ  
ជាកសញ្ញាក្នុងទាំងនេះគឺសម្រាប់អ្នកទាំងពីរ  
តុឡ្យវនេះម្នាស់ដើរដើរនៅសុវត្ថិភាពគឺជាអ្នកទាំងពីរ  
តុឡ្យវនេះបន្ទានិងបង្រៀនអ្នកដែលពីរយល់ដើរអំពីសុខភាព  
របស់ពួកគេ! សូមអោយមានសុវត្ថិភាពទាំងអស់គ្នា!”





ដើម្បីក្នុងជាមួល់ធើនឹងកសុវត្ថិភាពដូចលើនិងវី  
ត្រូវស្វាប់រាងកាយរបស់អ្នកហើយប្រាប់មនុស្ស<sup>១</sup>  
ថា សំនៅពេលអ្នកមានរបៀបបុមិនស្រួលខ្ពស់។  
គោះ បាប់ពើមធ្វើវាតាំងអស់ត្រូវ!





លី និង វី ជាបងបន្តកោះ និងជាចិត្តលីនេងតារា! ថ្វីមួយ ពេលទូកគេត្រឡប់មកវិសាលាកៅវិញ  
វី បានកត់ស្អាត់យើងចោរ លី សុខស្សាកត្ថឹងណាស់ហើយនានាព្យាយាមដូយត្រា  
ធោយប្រាប់យាយបេសុកគេអីដើលកំណើងកែវិញ។  
លោកយាយបានសម្រចចិត្តនាំលោក លី ឡើងគ្រប់ទៅទៅ។  
បើនេះនោះជាប្រើប្រាស់បានប្រាប់បានដែលលើចង់ប្រើ! តើ លី ខ្សោចមែនទេ?

កំបារមួយ ដើម្បីបណ្តិតសុវត្ថិភាពភាពជោះស្រាយការ  
ធោយយកចិត្តទូកជាក់ និងធោយប្រើចំណោះដី!



World  
Patients  
Alliance

THE ELSEVIER  
FOUNDATION

Translated by



KIDSHHELP  
KAMBODCHA e.V.